



អត្ថប្រយោជន៍បន្ថែម គ្រូបមេឌីខាស



I លក្ខណៈនៃផលិតផល

អាយុសមាជិកដែលត្រូវបានធានា	18 - 64ឆ្នាំ
រយៈពេលធានារ៉ាប់រង	1ឆ្នាំ

I ទីតាំងភូមិសាស្ត្រនៃការធានា

- ✓ ព្រះរាជាណាចក្រកម្ពុជា
- ✓ ប្រទេសថៃ
- ✓ ប្រទេសវៀតណាម
- ✓ ប្រទេសម៉ាឡេស៊ី
- ✓ ប្រទេសចិន (រួមទាំង ហុងកុង និងម៉ាកាវ)
- ✓ និងប្រទេសសិង្ហបុរី



I អត្ថប្រយោជន៍ធានារ៉ាប់រង

ជម្រើសទាំង 5 នៃអត្ថប្រយោជន៍ធានារ៉ាប់រង

រូបិយប័ណ្ណ៖ ដុល្លារអាមេរិក

គម្រោង	A	B	C	D	E
តម្លៃសេវាបន្ទប់ គ្រែ និងអាហារ សម្រាប់ការសម្រាកព្យាបាលនៅបន្ទប់ធម្មតា (ចំនួនអតិបរមា 70ថ្ងៃ)	35	40	50	55	65
តម្លៃសេវាបន្ទប់ គ្រែ និងអាហារ សម្រាប់ការសម្រាកព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់ (ICU) (ចំនួនអតិបរមា 20ថ្ងៃ)	70	80	100	110	130
តម្លៃសេវាទូទៅរបស់មន្ទីរពេទ្យ /ការចំណាយផ្សេងៗទៀត	600	700	800	900	1,000
អត្ថប្រយោជន៍សម្រាប់ការរក្សាកាត់	1,000	1,200	1,500	1,800	2,000
អត្ថប្រយោជន៍សម្រាប់ការរក្សាផ្ទះឆ្លងឆ្នាំ	3,000	3,500	4,000	4,500	5,000
តម្លៃសេវាពិនិត្យដោយគ្រូពេទ្យនៅពេលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ (ចំនួនអតិបរមា 60ថ្ងៃ)	10	15	20	25	30
ការពិគ្រោះវិនិច្ឆ័យជំងឺមុនពេលចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ (ក្នុងកំឡុងពេល 30ថ្ងៃ)	100	150	170	180	200
អត្ថប្រយោជន៍ក្រោយពេលចេញពីមន្ទីរពេទ្យ (ក្នុងកំឡុងពេល 60ថ្ងៃ)	60	70	80	90	100
ការព្យាបាលសង្គ្រោះបន្ទាន់	200	250	300	350	400
ប្រាក់ឧបត្ថម្ភប្រចាំថ្ងៃ សម្រាប់ការសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ (ចំនួនអតិបរមា 30 ថ្ងៃ)	25	30	35	45	60
តម្លៃសេវាវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់	150	200	250	300	350
អត្ថប្រយោជន៍ចំពោះការទូតខាតធ្វេញដែលបណ្តាលមកពីគ្រោះថ្នាក់ងាយថាហេតុ	250	250	250	250	250
អត្ថប្រយោជន៍នៅពេលធ្វើហេតុវិនិច្ឆ័យរកឃើញមានជំងឺគ្រុនឈាម ឬជំងឺគ្រុនចាញ់	50	50	100	150	200
សំណងមរណភាពដោយមូលហេតុជំងឺគ្រុនឈាម ឬជំងឺគ្រុនចាញ់	2,000	2,000	3,000	5,000	7,500
កម្រិតអតិបរមាប្រចាំឆ្នាំ	10,000	12,500	15,000	17,500	20,000

បញ្ជាក់៖ រយៈពេលរង់ចាំត្រូវបានអនុវត្ត!

ចំណាំ៖ ខ្លឹមសារក្នុងខិត្តប័ណ្ណផ្សព្វផ្សាយនេះគឺជាការពណ៌នាដោយសង្ខេប។ សម្រាប់ព័ត៌មានលម្អិតនៃការធានារ៉ាប់រង រួមមានអត្ថប្រយោជន៍ធានារ៉ាប់រង ករណីមិនធានា និងលក្ខខណ្ឌនៃការបញ្ចប់កិច្ចសន្យា សូមអានខ និងលក្ខខណ្ឌ ធានារ៉ាប់រង។

I ករណីមិនធានា

១. គ្រោះថ្នាក់រូបរាងកាយ ឬមរណភាព បង្កដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងកំឡុងពេលបើកបរទៅចុះក្រយានយន្ត (អ្នកបើកបរ ឬអ្នកដំណើរ) ដោយមិនពាក់មួកសុវត្ថិភាព រៀបរយនៃការបញ្ជាក់ដាក់លាក់នៅក្នុងអត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែម ឬបុព្វលាភ ធានារ៉ាប់រងបន្ថែមត្រូវបានបង់។
២. ទទួលសេវាព្យាបាលដោយវិធីព្យាបាលក្រៅប្រព័ន្ធផ្សេងទៀតក្រៅពី គ្រូពេទ្យព្យាបាលដោយចលនា(Chiropractors) គ្រូពេទ្យព្យាបាលជំងឺទាក់ទងនឹងប្រព័ន្ធសាច់ដុំនិងឆ្អឹង (Osteopaths) គ្រូពេទ្យព្យាបាលមូមេឌូមាស (Homeopaths) គ្រូពេទ្យព្យាបាលដោយប្រើមូលវិទ្យាសាស្ត្រ (Acupuncturists)។
៣. ការទាមទារសំណងណាមួយក្នុងកំឡុងពេលធ្វើដំណើរដែលធ្វើធុរកិច្ចដំបូងនៃរដ្ឋសាស្ត្រ។
៤. លក្ខខណ្ឌបុរាណកាយ ឬរដ្ឋសាស្ត្ររបស់សមាជិកដែលត្រូវបានធានាដែលកើតឡើងក្នុងកំឡុងពេលសាមសិប (៣០) ថ្ងៃដំបូង នៃការធានារ៉ាប់រង លើកលែងតែមូលហេតុឬសង្គមដោយគ្រោះថ្នាក់ជាយថាហេតុ។ ករណីនេះមិនត្រូវអនុវត្តបន្ទាប់ពីការធានារ៉ាប់រង បានរយៈពេលមួយ (១) ឆ្នាំ។
៥. សោហ៊ុយ និងការចំណាយដែលបានកើតឡើងនៅក្រៅព្រះរាជាណាចក្រកម្ពុជា រៀបរយនៃតែកំណត់ដាក់លាក់ស្របតាមការ ជ្រើសរើសការធានារ៉ាប់រង។
៦. ស្ថានភាពដែលមានពីមុនស្រាប់ មានន័យថាគ្រោះថ្នាក់ ឬជំងឺដែលសមាជិកត្រូវបានធានាទទួលការប្រឹក្សាយោបល់ ការព្យាបាលផ្នែករដ្ឋសាស្ត្រ ការធ្វើរោគវិនិច្ឆ័យ ការថែទាំ ឬសេវាកម្ម ឬ ការទទួលទានថ្នាំតាមវេជ្ជបញ្ជា ក្នុងកំឡុងពេលដប់ពីរ (១២) ខែ មុនកាលបរិច្ឆេទសុពលភាពនៃការធានារ៉ាប់រងរបស់សមាជិកដែលត្រូវបានធានា។ អត្ថប្រយោជន៍ធានារ៉ាប់រងពុំត្រូវបានផ្តល់ ជូន ស្របតាមបណ្តុំសន្យារ៉ាប់រង និងកិច្ចសន្យាបន្ថែម ក្នុងស្ថានភាពដែលមានពីមុនស្រាប់ រៀបរយនៃសមាជិកត្រូវបានធានាទទួល បានការធានារ៉ាប់រងជាប់គ្នាយ៉ាងហោចណាស់ដប់ពីរ (១២) ខែ ក្រោមបណ្តុំសន្យារ៉ាប់រង ឬ ជាម្ចាស់បណ្តុំសន្យារ៉ាប់រងជាក្រុម សម្រាប់ការធានារ៉ាប់រងចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងរះកាត់ពីមុន។
៧. ការព្យាបាលជំងឺផ្លូវចិត្ត រឬសប្បង្កើនដោយសារជំងឺរីកលឺចិត្ត ឬការធ្វើទណ្ឌកម្មខ្លួនឯង ការសម្រាកព្យាបាលខ្លួនឯង ឬការថែ ទាំដោយខ្លួនឯង ការថែទាំរដ្ឋសាស្ត្រពិការភាព ជំងឺឆ្លងដែលតម្រូវដោយច្បាប់ឱ្យដាក់ខ្លួននៅដាច់តែឯង ឬចត្តាឡីស័ក ជំងឺកាម រោគ សំណងដែលនៅក្នុងកាយលំអៀងរបស់ក្រុមហ៊ុនធានារ៉ាប់រងចាត់ទុកជាការកើតឡើងដោយផ្ទាល់ ឬដោយប្រយោលពីជំងឺអេដស៍ ឬជំងឺទាំងឡាយណាដែលទាក់ទងនឹងមេរោគអ៊ីដា។
៨. ការត្រួតពិនិត្យរាងកាយជាប្រចាំ ការញៀនថ្នាំ ឬការសេពគ្រឿងស្រវឹង សេវាកម្មផ្សេងៗទាក់ទងនឹងការថែទាំនឹងព្យាបាល ត្រូវម្ចាស់លើកលែងតែការរះកាត់រឬសង្ខេបដែលបង្កើនដោយសារគ្រោះថ្នាក់។
៩. ការរះកាត់កែសម្ផស្ស ការព្យាបាល ឬការរះកាត់កែសម្ផស្សដោយមូលហេតុថែរក្សាសម្រស់ ការព្យាបាលរះកាត់ការលើសគីឡូ ឬការសម្រកគីឡូ ឬការរះកាត់តាមចិត្តចង់ដោយមិនមែនការព្យាបាលផ្សេងៗ។
១០. ជំងឺមិនប្រក្រតីពីកំណើត ការរះកាត់ផ្លូវបន្តពូជ ការមានគភ៌ ការរះកាត់សម្រាលកូន ការរំលូតកូន និងផលវិបាក រដ្ឋសាស្ត្រទាំងឡាយណាដែលបង្កើនដោយសកម្មភាពទាំងនេះ លើកលែងតែករណីមួយ ចំនួនដូចជាការរំលូតកូនដែលបង្កើន ដោយគ្រោះថ្នាក់ ផលវិបាករដ្ឋសាស្ត្រផ្សេងទៀតដែលបង្កើនពីការព្យាបាលការពន្យារកំណើត ការព្យាបាលទាក់ទងនឹង អសមត្ថភាពផ្លូវភេទ និងជំងឺរីកលឺនៃក្នុងចង្កេះស្នាម។
១១. ការប្រើប្រាស់ឧបករណ៍ជំនួយសម្បទានម្តងម្កាលនៃការដឹកជញ្ជូន កញ្ចក់ការពារភ្នែក ឧបករណ៍គ្រឿងធ្មេញ ដៃជើងសម្បទានម្តងម្កាល ជំនួយការស្លាប់ និងសេវាកម្មផ្ទាល់ខ្លួនផ្សេងទៀតដែលមិនមែនជាផ្នែករដ្ឋសាស្ត្រ ដូចជាទូរទស្សន៍ ទូរស័ព្ទជាដើម។
១២. រឬស ឬជំងឺដែលកើតឡើងដោយផ្ទាល់ពីសង្គ្រាម (មិនចាត់ទុកជាសាស្ត្រ ឬមិនចាត់ទុកជាសាស្ត្រ) ឬប្រតិបត្តិការស្រដៀងនឹង សង្គ្រាម ការធ្វើកូរ៉េកម្ម បាតុកម្ម ការស្លាប់ពោល ការសាយភាយអាវុធគីមី ឬឧស្ម័នត្រីណូ ឬសកម្មភាពកេរកម្ម សកម្មភាព លុកលុយរបស់សត្រូវបរទេស សង្គ្រាមស៊ីវិល បដិវត្តន៍ ការបះបោរ ការបណ្តើរមរណភាពដោយប្រើកម្លាំងយោធា ឬ សកម្មភាព កងទ័ពអាសាស កងទ័ពជើងទឹក លើកលែងតែករណីជាប់កាតព្វកិច្ចយោធាជាតិ ឬរដ្ឋបណ្តុះបណ្តាលយោធា។
១៣. ការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ការព្យាបាល ឬសេវាកម្មដែលមិនចាំបាច់ ឬតម្រូវដោយមិនសមហេតុផលសម្រាប់ ជំងឺ ឬរឬស។
១៤. ការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារមូលហេតុចម្បងនៃការស៊ើបអង្កេត និងការតាមដានពិនិត្យសុខភាព។
១៥. សមាជិកដែលត្រូវបានធានាត្រូវបានប៉ុនប៉ងធ្វើឃាត ឬបង្កគ្រោះថ្នាក់ដោយចេតនាដោយអ្នកស្នើសុំធានារ៉ាប់រង
១៦. សមាជិកដែលត្រូវបានធានាប្រកបរបរដែលមានហានិភ័យខ្ពស់ ដែលក្រុមហ៊ុនធានារ៉ាប់រងមិនលក់ធានារ៉ាប់រងជូន។
១៧. សមាជិកត្រូវបានធានាចូលរួមក្នុងសកម្មភាពប្រមូលទឹក ឡើងភ្នំ ការលោតធ្វើត្រឈោង សកម្មភាពផ្សងព្រេង ការចូលរួមប្រកួត កីឡាកាស ការសម្តែងជំនួស ប្រណាំងទូក។
១៨. សមាជិកត្រូវបានធានាបើកបរក្រោមឥទ្ធិពលជាតិស្រវឹង និងក្នុងល្បឿនលឿនហួសការកំណត់ដោយច្បាប់ បើកបរដោយពុំមាន ប័ណ្ណបើកបរដែលមានសុពលភាព ឬបើកបរទៅចុះក្រយានយន្តដោយពុំមានការចុះបញ្ជីទៅចុះក្រយានយន្តត្រឹមត្រូវ។
១៩. សមាជិកដែលត្រូវបានធានាត្រូវបានធ្វើរោគវិនិច្ឆ័យរកឃើញថាមានជំងឺគ្រុនឈាម ឬគ្រុនចាញ់ ហើយចូលសម្រាកព្យាបាល នៅមន្ទីរពេទ្យក្រៅព្រះរាជាណាចក្រកម្ពុជា ប្រទេសចិន (រួមបញ្ចូលទាំងហុងកុង និងម៉ាកាវ) ប្រទេសវៀតណាម ប្រទេសសិង្ហបុរី ឬប្រទេសម៉ាឡេស៊ី។
២០. សមាជិកដែលត្រូវបានធានាមិនបានប្រកាសប្រាប់ក្រុមហ៊ុន ឬមានចេតនាលាក់បាំងក្រុមហ៊ុនអំពីការពិនិត្យសមាជិកដែល ត្រូវបានធានារប្រទះផ្ទាល់ធ្វើរោគវិនិច្ឆ័យរកឃើញថាមានជំងឺគ្រុនឈាម ឬគ្រុនចាញ់ ក្នុងរយៈពេលដប់បួន (១៥) ថ្ងៃ មុនការ ធានារ៉ាប់រងរបស់គាត់ចាប់ផ្តើមមានសុពលភាព ហើយបានធ្វើរោគវិនិច្ឆ័យរកឃើញថាមានជំងឺគ្រុនឈាម ឬគ្រុនចាញ់ ឬចូល សម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីការធានារ៉ាប់រងរបស់គាត់មានសុពលភាព។
២១. សមាជិកដែលត្រូវបានធានាត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺគ្រុនឈាម ឬគ្រុនចាញ់ ក្នុងរយៈពេលដប់ថ្ងៃនៃការធានារ៉ាប់រង របស់គាត់។